

សេចក្តីជូនដំណឹងស្តីពីការធ្វើបរិសកម្ម

ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនវ៉ិស្តម៉ង់ ម.ក ហៅកាត់ថា **ក្រុមហ៊ុន ឌី ប៊ី ឌី** មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជន មេត្តាជ្រាបថា ក្រុមហ៊ុនយើងខ្ញុំបានទទួលការអនុញ្ញាត ពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈតាមរយៈសេចក្តីសម្រេចលេខ ១២៣/២១ ន.ម.ក/ស.ស.រ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ អាស្រ័យហេតុនេះ **ក្រុមហ៊ុន ឌី ប៊ី ឌី** ដោយមានជំនួយពី **ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី** ជាទីប្រឹក្សាហិរញ្ញវត្ថុ និងក្រុមហ៊ុនធានាទិញមូលបត្រ សូមអញ្ជើញ វិនិយោគិន ដែលមានបំណងធ្វើបរិសកម្ម អញ្ជើញដាក់ពាក្យស្នើសុំចូលរួមធ្វើបរិសកម្មនៃសំណើលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈរបស់ក្រុមហ៊ុនយើងខ្ញុំ។

១. ការលើកទឹកចិត្តពិសេសសម្រាប់វិនិយោគិនចូលរួមក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ - ការធានាទិន្នផលភាគលាភអប្បបរមាក្នុងអត្រាខ្ពស់បំផុតមិនធ្លាប់មានពីមុនមក

- ការធានាទិន្នផលភាគលាភអប្បបរមាក្នុងអត្រា ៥,៥% ក្នុងមួយឆ្នាំសម្រាប់រយៈពេល ៣ ឆ្នាំ។
- នេះគឺជាអត្រាទិន្នផលភាគលាភអប្បបរមាដែលខ្ពស់បំផុតក្នុងចំណោមក្រុមហ៊ុនដែលបានចុះបញ្ជីទាំងអស់។
- ការធានាទិន្នផលភាគលាភនេះ គឺសម្រាប់វិនិយោគិនគ្រប់រូបដែលទិញមូលបត្រកម្មសិទ្ធិក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈនេះ។

២. សង្ខេបអំពីមូលបត្រកម្មសិទ្ធិដែលបោះផ្សាយលក់

- ថ្លៃលក់ក្នុងមួយឯកតាភាគហ៊ុន ÷ ២.៣៨០ រៀល (០,៥៨៤ ដុល្លារអាមេរិក)*
- ថ្នាក់មូលបត្រកម្មសិទ្ធិ ÷ មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោតប្រភេទ “ក”
- ប្រភេទមូលបត្រកម្មសិទ្ធិ ÷ ភាគហ៊ុនធម្មតា
- ចំនួនសរុបនៃមូលបត្រកម្មសិទ្ធិសម្រាប់ការធ្វើបរិសកម្ម (រហូតដល់ ៣៥%) ÷ ៥.០០០.០០០ ទៅ ៦.៤៦១.៥៣៨ ភាគហ៊ុន
- ទំហំទឹកប្រាក់សរុបដែលបោះផ្សាយ ÷ ១១.៩០០.០០០.០០០ រៀល (៣,០ លានដុល្លារអាមេរិក) ទៅ ១៥.៣៧៨.៤៦០.៤៤៤ រៀល (៣,៨៤៥ លានដុល្លារអាមេរិក)
- ទំហំវិនិយោគអប្បបរមា ÷ ១០០ ភាគហ៊ុន ២៣៨.០០០ រៀល (~ ៥៨,៤៣៣ ដុល្លារអាមេរិក)*

* អត្រាប្តូរប្រាក់ផ្លូវការនៃធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២១ (៥ ថ្ងៃ មុនថ្ងៃចាប់ផ្តើមបរិសកម្ម ÷ ១ ដុល្លារអាមេរិក ស្មើនឹង ៤.០៧៣ រៀល)

៣. ការធ្វើបរិច្ចាគ

ក. ការបែងចែកភាគហ៊ុន

ល.រ	វិនិយោគិន	ទំហំបែងចែក	ភាគរយបែងចែក (%)
១	វិនិយោគិនជាបុគ្គលិក និយោជិត (ESOP)	៥០០.០០០ ទៅ ៦៤៦.១៥៤ ភាគហ៊ុន	១០%
២	វិនិយោគិនសក្តានុពល	៣.៤០០.០០០ ភាគហ៊ុន	៥២,៦២% ~ ៦៨,០០%
៣	វិនិយោគិនដទៃក្នុងដំណាក់កាលធ្វើបរិច្ចាគ	១.១០០.០០០ ទៅ ២.៤១៥.៣៨៤ ភាគហ៊ុន	២២,០០% ទៅ ៣៧,៣៨%
	សរុប	៥.០០០.០០០ ទៅ ៦.៤៦១.៥៣៨ ភាគហ៊ុន	១០០,០០%

ខ. កាលបរិច្ឆេទ និងទីកន្លែងនៃការធ្វើបរិច្ចាគ

- **កាលបរិច្ឆេទ**៖ ថ្ងៃទី២៦ ខែកក្កដា ដល់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ (វេលាម៉ោង ៨ព្រឹក ដល់ ៥ល្ងាច ពីថ្ងៃធ្វើចំនួន ដល់ថ្ងៃសុក្រ)
- **ទីកន្លែងធ្វើបរិច្ចាគ**៖

ឈ្មោះក្រុមហ៊ុន	អាស័យដ្ឋាន
អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី	ជាន់ទី ១៣A អាគារព្រីនស័ក្តិពេញថៅវី លេខ ៤៤៥ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ទូរសព្ទ ៖ (៨៥៥) ២៣ ៩៩៩ ៥៩៥ គេហទំព័រ ៖ www.sbiroyal.com
អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី	អគារការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី (ជាន់ទី៥) អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទូរសព្ទ ៖ ០២៣ ៩៩៩ ៩៦៦ / ៩៩៩ ៩៧៧ / (៨៥៥) ១៥ ៩០០ ២៣៩ គេហទំព័រ ៖ www.acledasecurities.com.kh
កាណា ស៊ីឃ្យូរីធី អិលធីឌី	អគារលេខ ៣១៥ វិមានកាណាឌីយ៉ា ជាន់ទី១៥ ផ្លូវអង្គឌួង រាជធានីភ្នំពេញ ទូរសព្ទ ៖ (៨៥៥) ២៣ ៩៩៩ ៨៨៧ គេហទំព័រ ៖ www.canasecurities.com.kh
កម្ពុ ស៊ីឃ្យូរីធី ភីអិលស៊ី	#៦៣ ផ្លូវក្រមួនស (១១៤) អគារធនាគារកម្ពុជាសាធារណៈ ជាន់ទី៦ សង្កាត់ផ្សារថ្មី ២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទូរសព្ទ ៖ (៨៥៥) ២៣ ៩៩៨ ៨៦០ / ៧០ ៩៩៨ ៨៦០
យាន់តាស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី	អគារ Emerald ជាន់ទី៤ លេខ៦៤ (កែងផ្លូវ ១៧៨) សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទូរសព្ទ ៖ (៨៥៥) ២៣-៨៦០ ៨០០ / ៩២-៧៧៧ ៣០៩ គេហទំព័រ ៖ www.yuantacambodia.com
អ អេច ប៊ី ស៊ីឃ្យូរីធី (ខេមបូឌា) ម.ក	ដីឡូត៍លេខ ២១ ជាន់ M, កាច់ជ្រុងផ្លូវលេខ ១១០ & ៩៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទូរសព្ទ ៖ (៨៥៥) ២៣ ៩៦៩ ១៦១ គេហទំព័រ ៖ www.rhbgroup.com.kh

គ. ដំណើរការ និងនីតិវិធី នៃការធ្វើបរិវិសកម្ម

- វិនិយោគិនត្រូវមានគណនីជួញដូរនៅក្រុមហ៊ុនមូលបត្រណាមួយដែលទទួលបានអាជ្ញាបណ្ណពី ន.ម.ក.។
- វិនិយោគិនត្រូវបំពេញពាក្យស្នើសុំចូលរួមបរិវិសកម្ម។
- វិនិយោគិនដែលមានបំណងធ្វើបរិវិសកម្មត្រូវដាក់តម្កល់ប្រាក់ចំនួន ១០០% នៃតម្លៃសរុបនៃមូលបត្រ (លើកលែងវិនិយោគិនជាបុគ្គលិក និងនិយោជិត “ESOP”) ទៅក្នុងគណនីបរិវិសកម្មរបស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជឺនារីង ម.ក ដូចខាងក្រោម៖
 - ឈ្មោះគណនី ÷ ឌី ប៊ី ឌី អ៊ិនជឺនារីង ម.ក - គណនីបរិវិសកម្ម
 - លេខគណនី ÷ 00010407665445 (ប្រាក់រៀល), 00010407665434 (ប្រាក់ដុល្លារអាមេរិក)
 - ឈ្មោះធនាគារ ÷ ធនាគារ អេសប៊ីអាយ ភីអិលស៊ី
 - លេខកូដស្វីហ្វសម្រាប់គណនីក្រៅប្រទេស (Swift Code) ÷ ACLBKHPP

៤. ការប្រកាសលទ្ធផលនៃការធ្វើបរិវិសកម្ម

ក្រុមហ៊ុន ឌី ប៊ី ឌី ដោយមានជំនួយពី ក្រុមហ៊ុន អេសប៊ីអាយ នឹងធ្វើការជូនដំណឹងអំពីលទ្ធផលនៃការធ្វើបរិវិសកម្មដល់វិនិយោគិនបន្ទាប់ពីការធ្វើបរិវិសកម្មត្រូវបានបញ្ចប់ និងទទួលបានការអនុញ្ញាតពី ន.ម.ក។

សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងដំណើរការបរិវិសកម្ម សូមទាក់ទង៖

ឈ្មោះក្រុមហ៊ុន	បុគ្គលទំនាក់ទំនង	អ៊ីមែល	ទូរសព្ទ
ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី	កញ្ញា ប៉ាន់ រត្ន័គន្ធា	rpann@sbiroyal.com	(+៨៥៥) ៧៨ ៧៧៧ ០៦៤
	លោកស្រី ម៉ែន វរលក្ខណ៍	vmen@sbiroyal.com	(+៨៥៥) ១២ ៨២៥ ២៨១

៥. ឯកសារផ្តល់ព័ត៌មាន និងពាក្យស្នើសុំធ្វើបរិវិសកម្ម អាចទាញយកបានតាមរយៈ៖

ឯកសារផ្តល់ព័ត៌មាន និងពាក្យស្នើសុំធ្វើបរិវិសកម្ម	
ឯកសារអេឡិចត្រូនិច៖ www.dbdengineering.com www.sbiroyal.com	ឯកសារបោះពុម្ព៖ ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី ជាន់ទី ១៣ អាគារព្រីនស័ក្តិពេញថោរី លេខ ៤៤៥ មហាវិថីព្រះមុនីវង្ស សង្កាត់ បឹងព្រលិត ខណ្ឌព្រៃសែន រាជធានីភ្នំពេញ ទូរសព្ទ៖ (៨៥៥) ២៣ ៩៩៩ ៥៩៥